

ជំងឺកូរ៉ូណាថ្មី (COVID-19)

នាយកដ្ឋានសុខភាពសាធារណៈរបស់ខោនធី Los Angeles ឧបសម្ព័ន្ធ D: ពិធីការបើកឡើងវិញសម្រាប់កូនដង្ហែរតាមយានយន្ត

បច្ចុប្បន្នភាពថ្មីៗ:

9/4/20: កូនដង្ហែរតាមយានយន្ត អាចត្រូវបានប្រើសម្រាប់ព្រឹត្តិការណ៍មិនមែនសប្បុរសធម៌ផងដែរ។ ស្រូវគ្រាប់ដែលបានវេចខ្ចប់ និងវត្ថុធាតុដើមដែលបានវេចខ្ចប់ជាមុនដែលមិនខូច អាចត្រូវបានចែកជូនជាផ្នែកមួយនៃថង់កាដូ។

នាយកដ្ឋានសុខភាពសាធារណៈរបស់ខោនធី Los Angeles កំពុងតែអនុវត្តវិធីតាមដំណាក់កាល គាំទ្រដោយជំនាញការវិទ្យាសាស្ត្រ និង ជំនាញការសុខភាពសាធារណៈ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋចាប់ផ្តើមប្រើប្រាស់ទិសាធារណៈ ម្តងទៀត ក្នុងវិធីដែលនឹងកម្រិតហានិភ័យ(risk) នៃការឆ្លងជំងឺ COVID-19។ ដើម្បីអបអរសាទរ ឬទទួលស្គាល់បុគ្គល សមិទ្ធិផល ឬ ចូលរួមព្រឹត្តិការណ៍ ឥឡូវនេះខោនធីអនុញ្ញាតឱ្យមានកូនដង្ហែរតាមយានយន្ត ឬ ព្រឹត្តិការណ៍នានាដែលអ្នកចូលរួមត្រូវប្រើយានយន្ត។ ក្នុងកំឡុងពេលនៃជំងឺរាតត្បាត COVID-19 វាមានសារៈសំខាន់ខ្លាំងណាស់ដែលម្ចាស់នៃកូនដង្ហែរតាមយានយន្ត ឬព្រឹត្តិការណ៍នានាដែលអ្នកចូលរួមត្រូវប្រើយានយន្ត និងអ្នកចូលរួមទាំងអស់សង្កេត និងប្រកាន់ខ្ជាប់នូវតម្រូវការរបស់សុខភាពសាធារណៈខាងក្រោមដើម្បីរក្សាហានិភ័យ(risk) នៃការឆ្លងជំងឺ COVID-19 ទាប។

កូនដង្ហែរតាមយានយន្ត ឬ ព្រឹត្តិការណ៍នានាដែលអ្នកចូលរួមត្រូវប្រើយានយន្តត្រូវតែអនុលោមតាមពិធីការដូចខាងក្រោម:

1. កូនដង្ហែរតាមយានយន្ត
 - ឬព្រឹត្តិការណ៍នានាដែលអ្នកចូលរួមត្រូវប្រើយានយន្តត្រូវតែមានកំណត់ម្ចាស់ម្នាក់ដែលទទួលខុសត្រូវធ្វើឱ្យប្រាកដថាមានការអនុលោមតាមពិធីការនេះក្នុងកំឡុងពេលព្រឹត្តិការណ៍។
 - a. កូនដង្ហែរតាមយានយន្តគឺជាព្រឹត្តិការណ៍ដែលនៅក្នុងកំឡុងពេលព្រឹត្តិការណ៍ទាំងមូល រាល់អ្នកចូលរួមទាំងអស់ ដោយមិនរាប់បញ្ចូលម្ចាស់កម្មវិធី បុគ្គលិកនិងអ្នកសន្តិសុខ លើកលែងតែមានចែងនៅទីនេះ:
 - ត្រូវនៅក្នុងយានយន្តហិមជិតនិងពាក់ខ្សែក្រវ៉ាត់និងអ្នកនៅក្នុងយានយន្តនីមួយៗគឺជាសមាជិកនៃក្រុមគ្រួសារតែមួយ។ ដើម្បីបញ្ជាក់ឱ្យច្បាស់ យានយន្តហិមជិតមិនរួមបញ្ចូលម៉ូតូ ឡានបើកដំបូលដែលចំហរដំបូល យានយន្តគ្មានទ្វារ ឬ កង់ទេ។
 - b. កូនដង្ហែរតាមយានយន្តត្រូវមានម្ចាស់ចាត់ការដែលត្រូវបានចាត់តាំងទំនួលខុសត្រូវក្នុងការធានាការអនុលោមតាមបទបញ្ជានេះក្នុងកំឡុងពេលព្រឹត្តិការណ៍ ("ម្ចាស់ផ្ទះ")។ មានតែបុគ្គលិកនៃអង្គភាពដែលចាំបាច់ដើម្បីសម្រួលដល់ការដង្ហែរកូន និង ព្រឹត្តិការណ៍ដែលអ្នកចូលរួមត្រូវប្រើយានយន្ត និងដើម្បីធានាការអនុលោមតាមបទបញ្ជានេះដែលអាចមានវត្តមានបាន (" បុគ្គលិក") ។
 - c. ម្ចាស់ផ្ទះត្រូវធានាថាអ្នកចូលរួម បុគ្គលិកនិងសេវាសន្តិសុខប្រកាន់ខ្ជាប់នូវសេចក្តីតម្រូវឱ្យប្រើបាំងមុខនិងរក្សាកម្លាត(រាងកាយ)សង្គម។
 - d. ម្ចាស់ផ្ទះទទួលខុសត្រូវក្នុងការរៀបចំផែនការព្រឹត្តិការណ៍កូនដង្ហែរតាមយានយន្តក្នុងលក្ខណៈដែលអនុលោមតាមបទបញ្ជាព្រឹត្តិទាំងអស់ សេចក្តីតម្រូវឱ្យមានការអនុញ្ញាត សេចក្តីតម្រូវឱ្យមានការត្រួតពិនិត្យចរាចរណ៍ និងច្បាប់នៃទីក្រុង ឬតំបន់ផ្សេងទៀតដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង។
2. សម្រាប់ការប្រមូលផ្តុំយានយន្តច្រើនជាង ២០ គ្រឿង
 - ម្ចាស់ផ្ទះត្រូវរៀបចំនិងផ្តល់សន្តិសុខឱ្យបានគ្រប់គ្រាន់ដើម្បីធានាបាននូវការគោរពតាមបទបញ្ជា និងដោះស្រាយរាល់បញ្ហាចរាចរណ៍និងសុវត្ថិភាពដោយចំណាយប្រាក់ផ្ទាល់ខ្លួន។
 - ចំនួនសន្តិសុខចាំបាច់ត្រូវបានកំណត់ដោយអង្គការដែលផ្តល់នូវសន្តិសុខប៉ុន្តែមិនគួរលើសពីអ្វីដែលចាំបាច់ដើម្បីរក្សាសុវត្ថិភាពនិងធានានូវការគោរពតាមបទបញ្ជាទេ។
 - ម្ចាស់ផ្ទះអាចរៀបចំឱ្យទីភ្នាក់ងារអនុវត្តច្បាប់ក្នុងតំបន់ដែលមានសមត្ថកិច្ចចប់លើទីតាំងនៃព្រឹត្តិការណ៍ ("ទីភ្នាក់ងារ") ដើម្បីផ្តល់នូវសន្តិសុខនិងបង្កើនចំណាយដែលត្រូវបានកំណត់ដោយទីភ្នាក់ងារ។

ជំងឺកូវីដ១៩ (COVID-19)

នាយកដ្ឋានសុខភាពសាធារណៈរបស់ខោនធី Los Angeles ឧបសម្ព័ន្ធ D: ពិធីការបើកឡើងវិញសម្រាប់ក្លរនដង្ហែរតាមយានយន្ត

3. ម្ចាស់ផ្ទះត្រូវរៀបចំផែនការព្រឹត្តិការណ៍ក្លរនដង្ហែរតាមយានយន្តដែលមានរួមបញ្ចូលរាល់ចំនុចទាំងអស់ដែលមានចែងក្នុងផ្នែក **ផែនការព្រឹត្តិការណ៍** ខាងក្រោម។
ម្ចាស់ផ្ទះគួរពិគ្រោះជាមួយទីភ្នាក់ងារអនុវត្តច្បាប់ក្នុងទីក្រុងនិងមូលដ្ឋានមុនពេលបង្កើតផែនការព្រឹត្តិការណ៍។
4. មានតែបុគ្គលិកនៃអង្គការដែលចាំបាច់ក្នុងការជួយម្ចាស់ផ្ទះជាមួយក្លរនដង្ហែរយានយន្តដែលអាចមានវត្តមាននៅខាងក្រៅយានយន្តរបស់ពួកគេ លើកលែងតែត្រូវបានផ្តល់ជូនយ៉ាងច្បាស់ដូចខាងក្រោម។
បុគ្គលិកទាំងអស់ដែលជួយម្ចាស់ផ្ទះ និងម្ចាស់ផ្ទះ
ត្រូវតែប្រើក្រណាត់បាំងមុខនៅគ្រប់ពេលដែលប៉ះពាល់ជាមួយអ្នក ដទៃ។
5. យានយន្តដែលចូលរួមមិនអាចផ្តុកមនុស្សលើសពីចំនួនអតិបរមាបានទេ។
6. ក្លរនដង្ហែរយានយន្តត្រូវដំណើរការតាមការអញ្ជើញតែប៉ុណ្ណោះ
ដោយមានកំរិតកំណត់ចំនួនយានយន្តដែលចូលរួមទៅនឹងទំហំនៃទីតាំងដែលត្រូវបានអនុម័តដោយអាជ្ញាធរ
ផែនដីឬទីភ្នាក់ងារអនុវត្តច្បាប់ក្នុងតំបន់។
7. ក្លរនដង្ហែរយានយន្តត្រូវតែប្រព្រឹត្តទៅនៅទីតាំងខាងក្រៅដែលមានទំហំល្អមអាចផ្តុកចំនួនថយទៅដែលត្រូវបានអញ្ជើញឲ្យគម្រង់ជួរ(line-up)ដើម្បីចូលរួមព្រឹត្តិការណ៍នេះ។
គម្លាតរវាងយានយន្តត្រូវតែមានលក្ខណៈគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យថយទៅសង្គ្រោះបន្ទាន់មានច្រកចូលនិងចេញ ។
8. ប្រសិនបើទីតាំងព្រឹត្តិការណ៍មិនមែនជាកម្មសិទ្ធិរបស់ម្ចាស់ផ្ទះ
នោះម្ចាស់ផ្ទះត្រូវផ្តល់ជូនម្ចាស់កម្មសិទ្ធិទីតាំងនូវច្បាប់ចម្លងនៃផែនការព្រឹត្តិការណ៍
និងទទួលបានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឬកិច្ចព្រមព្រៀងដើម្បីប្រើប្រាស់ទីតាំងដែលទទួលស្គាល់ជាពិសេសចំពោះការទទួលបានគម្រោងផែនការ។
9. អ្នកជិះយានយន្តត្រូវតែជាសមាជិកគ្រួសារតែមួយឬកន្លែងរស់នៅតែមួយ។
អ្នកចូលរួមមិនអាចផ្លាស់ប្តូរយានយន្តក្នុងកំឡុងពេលដង្ហែរក្លរនបានទេ។
10. បើកបរក្នុងបង្អួចណាមួយនៃយានយន្តបើកចំហរ អ្នកជិះយានយន្តត្រូវតែពាក់របាំងមុខ
នៅពេលអ្នកគ្រប់គ្រងព្រឹត្តិការណ៍ បុគ្គលិក សន្តិសុខ ឬម្ចាស់ផ្ទះមកជិត។
11. ម្ចាស់ផ្ទះអាចផ្តល់នូវឯកសារឬវត្ថុដល់អ្នកចូលរួមដង្ហែរយានយន្តតែមួយក្នុងពេលម្តង
ឬយកអំណោយសប្បុរសធម៌ប៉ុន្តែត្រូវធ្វើដោយប្រកាន់ខ្ជាប់នូវសេចក្តីតម្រូវឲ្យមានរបាំងមុខ។
ដូចដែលបានអនុញ្ញាតដោយម្ចាស់ផ្ទះ និងដោយគោរពតាមសេចក្តីតម្រូវឲ្យប្រើរបាំងមុខ
មនុស្សម្នាក់នៅក្នុងយានយន្តមួយគ្រឿងអាចចេញពីយានយន្តដើម្បីទទួលវត្ថុដែលត្រូវយក
ឬអំណោយសប្បុរសធម៌ម្តងម្នាក់។
12. អ្នកជិះយានយន្តមិនអាចចេញពីយានយន្តនេះរបស់ពួកគេបានទេលើកលែងតែមានគោលបំណងបន្ទាន់
ទៅបន្ទប់ទឹក ឬត្រូវបានអនុញ្ញាតដោយម្ចាស់ផ្ទះក្នុងរយៈពេលខ្លី (ដើម្បីទំលាក់ ឬយករបស់របរ ឬទទួលសញ្ញាប័ត្រ)
ម្តង ម្នាក់។ ខណៈពេលដែលនៅខាងក្រៅយានយន្ត អ្នកចូលរួមត្រូវតែប្រើក្រណាត់បាំងមុខ
និងរក្សាគម្លាតពីម្ចាស់ផ្ទះនិងបុគ្គលិករបស់ម្ចាស់ផ្ទះឲ្យបានឆ្ងាយបំផុតតាមដែលអាចធ្វើបាន។
13. ប្រសិនបើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះមានបង្កន់អនាម័យឲ្យប្រើក្នុងកំឡុងពេលព្រឹត្តិការណ៍
នោះត្រូវតែធ្វើអនាម័យដោយម្ចាស់ផ្ទះឬបុគ្គលិកជាប្រចាំ។
សញ្ញាសម្គាល់គួរតែត្រូវបានបង្កើតឡើងដើម្បីចង្អុលបង្ហាញពីការរក្សា
គម្លាតរវាងកាយសមស្របសម្រាប់ខ្សែគម្រង់ជួរណាមួយដែលបង្កើតសម្រាប់ចូលបន្ទប់ទឹក។ មនុស្សយ៉ាងច្រើន 5
នាក់គួរតែត្រូវបានអនុញ្ញាតឲ្យរង់ចាំនៅពេលគម្រង់ជួរ។
14. សំរាប់ពីរបស់របរឬចំណីអាហារនិងភេសជ្ជៈដែលនាំដោយអ្នកជិះយានយន្តត្រូវតែស្ថិតនៅក្នុងយានយន្ត។
មិនមានការលក់ទំនិញឬចំណីអាហារណាមួយត្រូវបានអនុញ្ញាតក្នុងពិធីដង្ហែរក្លរនឡើយ។
ស្រូវគ្រាប់ដែលបានវេចខ្ចប់ និងវត្ថុចំណីអាហារដែលបានវេចខ្ចប់ជាមុនដែលមិនខូច
អាចត្រូវបានចែកជូនជាផ្នែកមួយនៃថង់កាដូ។

ផែនការព្រឹត្តិការណ៍:

1. ផែនការព្រឹត្តិការណ៍គួរតែត្រូវបានបង្កើតឡើងដោយម្ចាស់ផ្ទះនិងមុនពេលអញ្ជើញមនុស្សឲ្យចូលរួមក្នុងព្រឹត្តិការណ៍ក្លរនដង្ហែរតាមយានយន្ត។

ជំងឺកូរ៉ូណាថ្មី (COVID-19)

នាយកដ្ឋានសុខភាពសាធារណៈរបស់ខោនធី Los Angeles ឧបសម្ព័ន្ធ D: ពិធីការបើកឡើងវិញសម្រាប់ក្លរូនដង្ហែរតាមយានយន្ត

2. ផែនការព្រឹត្តិការណ៍ត្រូវតែផ្តល់ជូនជាមុនដល់អ្នកអញ្ជើញម្នាក់ៗនិងទៅសមត្ថកិច្ចមូលដ្ឋានប្រសិនបើសមត្ថកិច្ចនោះមានការពិធីការដែលត្រូវការសេចក្តីអនុញ្ញាតិ។
3. ផែនការព្រឹត្តិការណ៍ត្រូវបិទផ្សាយនៅទីតាំងប្រមូលផ្តុំនិងត្រូវបញ្ឈប់ចំណុចដូចខាងក្រោមដែលអាចអនុវត្តបាន៖
 - a. ព័ត៌មានទំនាក់ទំនងរបស់ម្ចាស់ផ្ទះរួមទាំងលេខទូរស័ព្ទ និងអាសយដ្ឋានអ៊ីម៉ែល
 - b. ចំនួនបុគ្គលិកសរុបដែលត្រូវការដើម្បីសម្របសម្រួលព្រឹត្តិការណ៍នេះ
 - c. ចំនួនយានយន្តជាន់ស្ថានដែលនឹងចូលរួមនិងរយៈពេលប៉ាន់ស្មានដែលព្រឹត្តិការណ៍នឹងដំណើរការដែលបានអនុម័តដោយអាជ្ញាធរដែនដី។
 - d. របៀបដែលយានយន្តនឹងត្រូវសម្រាប់ការចូលទៅទីតាំងដែលបានកំណត់របស់ម្ចាស់ផ្ទះ។
 - e. របៀបរៀបចំយានយន្តដែលនឹងអនុញ្ញាតឱ្យមានកន្លែងទំនេរគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យយន្តសង្ហារឹមបន្ទានចូលនិងចេញចូល ។
 - f. របៀបដែលម្ចាស់ផ្ទះ បុគ្គលិក និងសន្តិសុខនឹងត្រួតពិនិត្យព្រឹត្តិការណ៍ដូច្នោះមានតែអ្នកជិះយានយន្តមួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចាកចេញពីយានយន្តរបស់ពួកគេក្នុងពេលមួយក្នុងព្រឹត្តិការណ៍នោះ (លើកលែងតែការប្រើប្រាស់បង្កន់និងមានអាសន្ន) ។
 - g. ប្រសិនបើអាចអនុវត្តបាន របៀបដែលម្ចាស់ផ្ទះ ឬបុគ្គលិកនឹងត្រួតពិនិត្យខ្សែគម្រងជួរនៅបន្ទប់ទឹកដើម្បីធានាបាននូវសេចក្តីគម្របឱ្យមានការរក្សាកម្លាតសង្គមហើយមានមនុស្សមិនលើសពី ៥ នាក់កំពុងរង់ចាំនៅជួរ។
 - h. ប្រសិនបើអាចអនុវត្តបាន របៀបដែលម្ចាស់ផ្ទះ ឬបុគ្គលិកនឹងធានាថាបន្ទប់ទឹកនឹងត្រូវបានសម្អាតមេរោគចន្លោះពេលប្រើប្រាស់។
 - i. ឈ្មោះក្រុមហ៊ុនសន្តិសុខ (ឬប្រសិនបើម្ចាស់ផ្ទះផ្តល់ការងារសន្តិសុខខ្លួនហើយ គាត់អាចប្រើមន្ត្រីសន្តិសុខដែលមានស្រាប់របស់ខ្លួននិងកំណត់អត្តសញ្ញាណបុគ្គលិកទាំងនោះ) ឬទីភ្នាក់ងារ ថាតើសន្តិសុខប៉ុន្មាននាក់នឹងត្រូវបានប្រើហើយតើសន្តិសុខនឹងធានាបាននូវការអនុវត្តតាមបទបញ្ជានេះយ៉ាងដូចម្តេច។

ដឹងពីកន្លែងទទួលបានព័ត៌មានដែលអាចទុកចិត្តបាន

ប្រយ័ត្ននឹងរឿងលួចបន្ត ព័ត៌មានមិនពិត និងការបោកបញ្ឆោតជុំវិញមេរោគកូរ៉ូណាប្រភេទថ្មី។ ព័ត៌មានត្រឹមត្រូវរួមទាំងការប្រកាសអំពីករណីថ្មីនៅខោនធី LA នឹងត្រូវចែកចាយដោយ នាយកដ្ឋានសុខភាពសាធារណៈជានិច្ចតាមរយៈសេចក្តីប្រកាសព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងគេហទំព័ររបស់យើង។ គេហទំព័រមានព័ត៌មានបន្ថែមអំពី COVID-19 រួមមានសំណួរដែលសួរជាញឹកញាប់ គំនូសតាងព័ត៌មាន និងសៀវភៅណែនាំដើម្បីដោះស្រាយភាពភាន់ភ័យក៏ដូចជាការណែនាំអំពីការលាងដៃ

- នាយកដ្ឋានសុខភាពសាធារណៈរបស់ខោនធី Los Angeles (LACDPH, County)
 - o <http://publichealth.lacounty.gov/media/Coronavirus/>
 - o ប្រព័ន្ធផ្សព្វផ្សាយសង្គម: @lapublichealth
- នាយកដ្ឋានសុខភាពសាធារណៈរបស់រដ្ឋកាលីហ្វ័រនីញ៉ា (CDPH, State)
 - o <https://www.cdph.ca.gov/Programs/CID/DCDC/Pages/Immunization/nCOV2019.aspx>
- មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC, National)
 - o <http://www.cdc.gov/coronavirus/novel-coronavirus-2019.html>

ប្រសិនបើអ្នកមានសំណួរហើយចង់និយាយជាមួយនរណាម្នាក់ សូមទូរស័ព្ទទៅខ្សែព័ត៌មានខោនធី Los Angeles) 2-1-1 ដែលបើក 24 ម៉ោងក្នុងមួយថ្ងៃ។